



ព្រះរាជៈនាមក្រុងខ្លួន  
ទាំង សោរីនា ព្រះមហាក្សត្រ

କ୍ରିଶ୍ନାଶୁଆମିଜ୍ଞାନ  
ଯା...ଅବ୍ୟାଧି...ଦେଖ

## សេចក្តីផ្តល់នាំងគ្រឹះ

ការអនុញ្ញាតបន្ថែមទៅពាណិជ្ជកម្មបានរួមចូលរួមស្រីបានដោយភ្លាមៗ និងការអនុញ្ញាតបន្ថែមទៅពាណិជ្ជកម្មបានរួមចូលរួមស្រីបានដោយភ្លាមៗ

**ເຫດວະ** ມັດຕີໂນາຄົມທີ່ຂັ້ນຈຸ່ງສ່ວນບົນກອບຕຸ້ມອດຕູບລົງທະບຽນສາງເຖິງຍາຍກຣູ່ມືກຣູ່ ແລ້ວມືກຣູ່ກຣາສູ່ນ  
ເສັ້ນພູກີຕູ້ນິ້ນເກົ່າແຫຼວກຸ່ມ ສີ້ນຫຼາມເປົ້າຕະນາ: ກໍາຊົງການເຕັມຕົກບໍ່ຕົກນິ້ນ  
ໃຫ້ກຳນົດກາເຮັດວຽດ ໃຫ້ການເປົ້າຕະນາໃຫ້ກຳນົດກາເຮັດວຽດ  
ໃຫ້ການເປົ້າຕະນາໃຫ້ກຳນົດກາເຮັດວຽດ

ដោយពិនិត្យយើងទៅតម្រវការថា ចំណាត់បស់ប្រជាធិបតេយ្យ ក្នុងការព្យាពាលសុខភាព ក្រសួងសុខភាពាល សូមដ្ឋានបច្ចុប្បន្នលើម្ចាស់សេវាទាល់នកជនប្រជាប់ទាំងអស់ ដែលស្ថិតនៅក្នុងតំបន់ក្របាម អំឡុងពេលបិទខ្លួប់ ស្មើសុំការអនុញ្ញាតប្រជាប់លក់ឱសចមកក្រសួងសុខភាពាល តាមរយៈលោកឱសចការី ហិន ហ្វុង អគ្គនាយករងបច្ចេកទេសសុខភាពាល ដែលមានទូរស័ព្ទ និងតេឡក្រាមលេខ ០១២ ផល ៤៦៦ (ផ្ទៃមានតូរពាក្យសុំបើកលក់ឱសច ផ្លូវត្រាប់មកបាមួយ) ដើម្បីអាចលក់ឱសចថា ចំណាត់ផ្លូវប្រជាពលរដ្ឋ ដែលពីរមានឱសចស្ថាន និងឱសចស្ថានង់ នៅទីនោះ ដោយការលក់លើសតិតម្លៃ ដែលបានកំណត់។

ការអនុញ្ញាតនេះ សម្រាប់តែក្នុងគម្រោង ហើយបានបន្ថែមទៅជាការងាររបស់ខ្លួន។

អាស្រែយហេតុនេះ សូម ម្ចាស់សេវាតាមបានឯកជនប្របច្ច្រាប់ទាំងអស់ ព្រោម និងអនុគតែឲ្យមានប្រសិទ្ធភាពខ្ពស់។

ថ្វីព្រៃហាស្សែត ១១កេត ខេតិសាខ ផ្លូវត្រីសំរាប់ ព.ស.២៥៦៨  
ការបង្កើតនឹងក្នុងពេញ, ថ្វីចុច ខេមេសា ផ្លូវ២០២៩  
ទៅក្នុងប្រទេសនាមអាគិច្ជាន សិលាបាយប្រជាពល  
អនាគារក្នុងប្រទេសនាមអាគិច្ជាន សិលាបាយប្រជាពល ១៤

ପ୍ରତ୍ୟେକିଣି

- ទីស្តីការគេណោះរដ្ឋមន្ត្រី
  - ខ្លួនកាលប័យសម្បូចតែងជានាយករដ្ឋមន្ត្រី
  - រដ្ឋបាលភាពធានី-ខេត្ត
  - គណៈកម្មការជាតិគ្រប់គ្រង និងជីវកនាំការអនុវត្តន៍ពីការការ  
បិទខ្លួនប័ណ្ណិសាស្ត្រកដ្ឋាននឹងក្នុងពេញ និងក្រុងតាមខ្លួនខ្លួន នៃខេត្តកណ្តាល
  - ឯកសារ-កាលបរិច្ឆេទ



ପ୍ରକାଶକ

ព្រះរាជាណាចក្រកម្ពុជា  
ជាតិសាសនាព្រះមហាក្សត្រ

ពាក្យសំបើរាជការនិងបច្ចេកទេស និងបច្ចេកទេស និងបច្ចេកទេស

ខ័ណែងខ័ណ្ឌោះ..... កេទ..... កើតបែនី..... នី..... នាំ..... សញ្ញាតិ.....

ជាត.....ជំនានទី.....នៃគ្រឹះស្ថានសិក្សា..... សញ្ញបៀប  
បង្កើតរាយការនៅ..... មានទូទាត់  
ទីលំនៅបច្ចុប្បន្នធួំលេខ..... ផ្លូវ..... ភូមិ..... សង្កាត់..... ខណ្ឌ.....  
កដុជានីភ្នែកពេញ ទូទាត់លេខ..... ។

## សូមតែងពាណិជ្ជកម្ម

**អច្ចិទេស:** សំណើសុបិកលក់ទីសម្រាប់ត្រួតពិនិត្យសេវាត្រាលជកដែនឃ្លាំង

មានទីតាំងផ្លូវលេខ..... ផ្លូវ..... ភូមិ..... សង្កាត់..... ភណ្ឌ  
កដើនានីភ្នែកពេញ។

នៃយដ្ឋានជម្រាបដូនក្នុងកម្ពុជាត្រូវបានលើនេះ: សូមចិត្តទូទាត់អនុញ្ញាតឱ្យខ្លួន-នាងខ្ញុំបើកលក់ខិសចំមួយ  
កំន្លែងដូចជានជម្រាបដូនខាងលើដោយភ្លើអនុគ្រោះ។

សុមភ្លាប់ជាមួយនូវខេត្ត

- លិខិតចម្លងសញ្ញាបត្រ 09 ច្បាប់
  - ប្រភើបសផ្ទេរមានបិទុបចំព ( ចុះហត្ថលេខាបញ្ជាក់ថាប្រធានអង្គភាពចំពោះមន្ត្រីជាការ បុព្ទិភាពមួលដូចនយំ/សង្គាត់ចំពោះមន្ត្រីមន្ត្រីជាការ ) 09 ច្បាប់
  - រូបចំតសមិខ្លែន ៤ x ៦ 0៣ សន្តិក
  - រូបចំតិចតាំងបៀវសភាឌជ្រើនសាស្ត្រកជន ស្របច្បាប់ ( ចំណាំបិទុមុខ ) 0២ សន្តិក
  - វិញ្ញាបនបត្របញ្ជាក់សមាជិកភាពគណៈត្រួតទេរកម្មង់ កជននឹង/ខេត្ត 0១ សន្តិក

ପେ ..... ରେ ..... କ୍ଷମିତା ..... ଦଶତତ୍ତ୍ଵା..

ភ័ត៌មាន, ចំណាំ ទី ២០...

ବାନ୍ଦିଲେଖା କିଳାର୍ଯ୍ୟାଃ